






សន្លឹកព័ត៌មានស្តីពីគន្លងជំនួយបន្ទាប់ពីការចាក់វ៉ាក់សាំងបង្ការជំងឺ COVID



| ប្រតិកម្ម/រោគសញ្ញាបន្ទាប់ពីការចាក់វ៉ាក់សាំង | តើរោគសញ្ញានេះមានលក្ខណៈទូទៅដូចម្តេច ? | អ្វីដែលត្រូវធ្វើ | |
|---|--|----------------------|--|
| <p>ប្រតិកម្មនៅកន្លែងចាក់ថ្នាំតែប៉ុណ្ណោះ (ឧទាហរណ៍ ការឡើងក្រហម ឬហើមនៅកន្លែងចាក់ថ្នាំ)</p> |  | <p>ញឹកញាប់ខ្លាំង</p> | <p>ដាក់កន្លែងត្រជាក់នៅកន្លែងចាក់ថ្នាំ អ្នកអាចប្រើថ្នាំប៉ារ៉ាសេតាម៉ូល ឬអ៊ីប៊ុយប្រូហ្វេនសម្រាប់បំបាត់ការឈឺចាប់។</p> |
| <p>ប្រតិកម្មក្រោយការចាក់វ៉ាក់សាំងកម្រិតស្រាលរួមមានដូចខាងក្រោម៖</p> <ul style="list-style-type: none"> • មានអារម្មណ៍ថ្លាត្រង់ខ្លួន ប៉ុន្តែសីតុណ្ហភាពតិចជាង 100.4F • ឈឺក្បាលកម្រិតស្រាល • អស់កម្លាំងជាថ្មី (អារម្មណ៍ថ្មីនៃការដែលមានអារម្មណ៍អស់កម្លាំង) • ការឈឺចាប់សាច់ដុំកម្រិតស្រាល (ការឈឺចាប់សាច់ដុំ) • ការឈឺសន្លាក់កម្រិតស្រាល (ការឈឺសន្លាក់) |  | <p>ញឹកញាប់ខ្លាំង</p> | <p>អ្នកអាចប្រើថ្នាំប៉ារ៉ាសេតាម៉ូល ឬអ៊ីប៊ុយប្រូហ្វេនសម្រាប់បំបាត់ការឈឺចាប់ និងមានអារម្មណ៍ថ្លាត្រង់ខ្លួន</p> |
| <p>រោគសញ្ញាអាស្រ័យកម្រិតស្រាល (រមាស់ ការចេញស្នាមកន្ទួលលើស្បែក ប៉ុន្តែមិនមែនជាបន្ទាល់ត្រជាក់) ដែលកើតឡើង បន្ទាប់ពីអ្នកចាក់ចេញពីកន្លែង</p> |  | <p>មិនញឹកញាប់</p> | <p>ដាក់កន្លែងត្រជាក់នៅកន្លែងចាក់ថ្នាំ អ្នកអាចប្រើថ្នាំដែលធ្វើឱ្យបាត់រមាស់ (ប្រឆាំងនឹងការរមាស់) ដូចជា ក្លរីទីន, ហ្សីតិក ឬ បេនដារីល។</p> |
| <p>រោគសញ្ញាកម្រិតស្រាល ឬមធ្យមរួមមានដូចខាងក្រោម៖</p> <ul style="list-style-type: none"> • ក្តៅខ្លួនលើសពី 100.4 ឈឺក្បាលកម្រិតស្រាល/មធ្យម [ឬ] • អស់កម្លាំងកម្រិតមធ្យម/ធ្ងន់ធ្ងរ (អារម្មណ៍នៃការដែលមានអារម្មណ៍អស់កម្លាំង) [ឬ] • ការឈឺចាប់សាច់ដុំកម្រិតមធ្យម/ធ្ងន់ធ្ងរ [ឬ] • ការឈឺសន្លាក់កម្រិតមធ្យម/ធ្ងន់ធ្ងរ [ឬ] |  | <p>មិនញឹកញាប់</p> | <p>អ្នកអាចប្រើថ្នាំប៉ារ៉ាសេតាម៉ូល ឬអ៊ីប៊ុយប្រូហ្វេនសម្រាប់បំបាត់ការឈឺចាប់ ឬគ្រុនក្តៅ និងទូរសព្ទទៅការិយាល័យរបស់អ្នកផ្តល់សេវាថែទាំបឋមរបស់អ្នកសម្រាប់ជំនួយបន្ថែម។</p> |
| <p>ប្រតិកម្មអាស្រ័យកម្រិតធ្ងន់ធ្ងរច្រើនទៀតរួមមាន បន្ទាល់ត្រជាក់ ហើមបបូរមាត់ អណ្តាត ភ្នែក ឬមុខ ពិបាកដកដង្ហើម តឹងដើមទ្រូង ឬហត់ដង្ហក់</p> |  | <p>លក្ខណៈកម្រ</p> | <p>ប្រសិនបើអ្នកមានបញ្ហាផ្លូវដង្ហើម ហើមនៅក្នុងមាត់ ឬបំពង់ករបស់អ្នក ឬពិបាកដកដង្ហើម សូមហៅទូរសព្ទទៅលេខ 911 ឬទៅរកកន្លែងសង្គ្រោះបន្ទាន់ដែលនៅជិតលោកអ្នកបំផុត។</p> |